

របាយការណ៍ ប្រចាំឆ្នាំ ២០២៣



មាតិកា

ចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងតម្លៃស្នូល.....	១
ប្រវត្តិសំខាន់ៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី.....	២
សារពីប្រធានក្រុមប្រឹក្សាភិបាល	៣
សារពីអគ្គនាយក	៤
សង្ខេបសមិទ្ធផលសំខាន់ៗ	៥
ភាគីពាក់ព័ន្ធ	១០
ការគ្រប់គ្រងកិច្ចការគាំពារសង្គម	២២
របាយការណ៍ហិរញ្ញវត្ថុ	២៧
តំបន់ប្រតិបត្តិការ	៣៨

បច្ចុប្បន្នភាព

ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេជាមួយនឹងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពបំផុត ដែលបន្តជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនក៏ដូចជាទាក់ទាញបុគ្គលដែលមានទេពកោសល្យល្អបំផុតមកបំរើការងារ។

បេសកកម្ម

ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងសហគ្រាសធុនតូច និងមធ្យម សម្រាប់ការកែលម្អ ស្តង់ដារសេដ្ឋកិច្ចសង្គមរបស់ពួកគាត់ប្រកបដោយនិរន្តរភាព។

គោលដៅយុទ្ធសាស្ត្រ

- បម្រើអតិថិជនចំនួន ១៥០,០០០ នាក់ នៅចុងឆ្នាំ ២០២៥ជាមួយនឹងវិធីសាស្ត្រផ្ដោតលើ
- អតិថិជន ដោយរួមបញ្ចូលលបណ្តាញ និងផលិតផល/សេវាកម្មចម្រុះដែលប្រើប្រាស់បច្ចេកវិទ្យានិងការរក្សាទំនាក់ទំនងជាមួយអតិថិជន។

តម្លៃស្នូល

ការយល់ចិត្តគ្នា

- ការយកចិត្តទុកដាក់ និងការគោរព
- មនុស្សធម៌
- ភាពពិត


ភាពច្នៃប្រឌិត

- បើកចិត្តឲ្យទូលាយ
- ស្មារតីអ្នកច្នៃប្រឌិត
- ឬសគល់ ការតម្រង់ទិស

លទ្ធផលជម្រុញ

- ភាពហ្មត់ចត់នៃសមិទ្ធផល
- គុណធម៌
- ការរួបរួមគ្នា

ប្រវត្តិសំខាន់ៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី



សារពីប្រធានក្រុមប្រឹក្សាភិបាល

ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែមានការកើនឡើង ទោះជាមានការថយចុះនៃតម្លៃការសកល និងការថយចុះនៃវិស័យអចលនទ្រព្យ។ កំណើនសេដ្ឋកិច្ចកម្ពុជា មានអត្រាទាបជាងការប៉ាន់ប្រមាណពីមុន ពី៥,៥% មកត្រឹម៥,៣% ដែលបណ្តាលមកពីការថយចុះនៃវិស័យឧស្សាហកម្មនាពាក់កណ្តាលឆ្នាំដំបូង យោងទៅតាមរបាយការណ៍បច្ចុប្បន្នភាពផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី។ ធនាគារជាតិនៃកម្ពុជា បានប៉ាន់ប្រមាណត្រឹមត្រូវ ៥,៥% នាឆ្នាំ២០២៣ តាមរយៈការស្តារឡើងវិញនៃទេសចរណ៍ទេស វិស័យកសិកម្ម វិស័យសំណង់ និងវិស័យកាត់ដេរ។



គុណភាពឥណទានធ្លាក់ចុះគួរកត់សម្គាល់ ដែលបញ្ហានេះបណ្តាលមកពីសេដ្ឋកិច្ចសកលធ្លាក់ចុះ។ អតិថិជនមួយចំនួនបានបាត់បង់ការងារ និងបាត់ចំណូលដោយសារស្ថានភាពសេដ្ឋកិច្ចហើយអតិថិជនមួយចំនួនមានការពិបាកក្នុងការសងត្រលប់ឥណទាន។ នាក់ឡងពេលនេះ យើងបានបន្តផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ យើងបានផ្តល់ជម្រើសសម្រាប់អតិថិជនក្នុងការសងត្រលប់ឥណទាន ដែលអាចជួយអតិថិជនឆ្លងកាត់ការលំបាក។

នាខែបំណាច់ខែធ្នូឆ្នាំ២០២៣ គ្រឹះស្ថានបានបម្រើអតិថិជនចំនួន ១១.២៨៥នាក់។ បុគ្គលិករបស់យើងនៅតែបន្តផ្តល់គំនិតច្នៃប្រឌិត ការទទួលខុសត្រូវ និងការផ្តល់សេវាឥណទានប្រកបដោយភាពរាក់ទាក់ ជាពិសេសជាមួយអតិថិជនដែលនៅទីជនបទ និងប្រជាជនដែលមានចំណូលទាប និងតែងប្រកាន់ខ្ជាប់គោលការណ៍គាំពារអតិថិជនជាមូលដ្ឋាន។

សេដ្ឋកិច្ចសកលនឹងមានការធ្លាក់ចុះ និងមានភាពមិនប្រាកដប្រជាសម្រាប់ឆ្នាំ២០២៤។ គណៈគ្រប់គ្រងគ្រឹះស្ថាននឹងបន្តការខិតខំពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងរក្សាគុណភាពឥណទាន និងពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍផលិតផល បណ្តាញផលិតផល តម្លៃ និងសេវាកម្មនានាតាមរយៈគំនិតច្នៃប្រឌិតថ្មីនៃការងារទំនួលខុសត្រូវសង្គម និងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យើងបានកំណត់អាទិភាពនៃការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក និងការពង្រឹងក៏ដូចជាទាក់ទាញនូវបុគ្គលិកដែលមានសមត្ថភាព និងការអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធ និងដំណើរការ។ ក្រុមប្រឹក្សាភិបាលតែងតែផ្តល់ការគាំទ្រ និងតែងតែយកចិត្តទុកដាក់អនុវត្តនូវបទប្បញ្ញត្តិសំខាន់ៗ ដោយផ្តល់នូវការណែនាំ និងអនុសាសន៍ច្បាស់លាស់ដើម្បីធានានូវការអនុវត្តមុខងារយ៉ាងពេញលេញនិងអភិបាលកិច្ចសម្រាប់គ្រឹះស្ថាន។

ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលនាពេលកន្លងមកបានការពារផលប្រយោជន៍ និងបានផ្តល់អនុសាសន៍ស្របតាមបេសកកម្ម និងទស្សនៈវិស័យរបស់គ្រឹះស្ថាន។ ខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសផងដែរចំពោះដៃគូសហការទាំងអស់ និងម្ចាស់ភាគហ៊ុន ដែលតែងតែផ្តល់នូវទំនុកចិត្ត ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបស់យើង និងសូមថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរយៈពេលវែងរបស់យើង ហើយក៏សូមថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង ការចូលរួម និងបន្តលើកតម្កើងតម្លៃស្នូលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាកស៊ីម៉ា។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំក្នុងការបន្តដឹកនាំឲ្យល្អបំផុតផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ដើម្បីសម្រេចបាននូវបេសកកម្ម និងទស្សនៈវិស័យរបស់ម៉ាកស៊ីម៉ា ឆ្ពោះទៅរកការសម្រេចឱ្យបាន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ។

លោក អន ប៊ុនហារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

សារពីអគ្គនាយក



សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងស្ថិតក្នុងការស្ដារឡើងវិញ ជាមួយនឹងការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកលើកំណើន ៥,៤% នាឆ្នាំ២០២៣។ ទោះជាយ៉ាងណាការធ្លាក់ចុះនៃសេដ្ឋកិច្ចនាពេលកន្លងមក បានបណ្តាលឲ្យការស្ដារឡើងវិញមានសភាពយឺតសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ មិនត្រឹមតែស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានកំណើនយឺត ស្ថានភាពលំបាកសុគតស្មាញបានកើតមានឡើងដោយសារតែ ស្ថានភាពនៃវិស័យហិរញ្ញវត្ថុ បានឆ្លងកាត់ការពង្រីកកំដៅខ្លាំងកាលពីអតីតកាល។ ការរីករាលដាលនៃជម្ងឺថ្មីៗនេះ បានធ្វើឲ្យប្រាក់ចំណូលថយចុះដែលបានបង្ហាញហានិភ័យ ដែលបង្កើតជាដំណាក់កាលក្នុងការកែប្រែនូវអានុភាពសម្រាប់វិស័យទាំងមូល។ ស្ថានភាពនេះ ត្រូវមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ សហការគ្នា និងជម្រុញការអនុវត្តការផ្តល់កម្ចីដោយអនុវត្តពេញលេញលើគោលការណ៍ស្តីពីការផ្តល់កម្ចី។

នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា យើងតែងតែផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ ដែលត្រូវបានទទួលស្គាល់ថាជាគន្លឹះស្នូលសំខាន់ និងជាពិសេសក្នុងពេលវេលានៃការប្រកួតប្រជែងនេះ។ យើងអាចរក្សាបាននូវផលប៉ុន្តែឥណទានសរុបចំនួន៣២លានដុល្លារអាមេរិកនាបំណាច់ឆ្នាំ២០២៣។ យើងសង្កត់ធ្ងន់ទៅលើការវាយតម្លៃប្រាក់កម្ចីយ៉ាងហ្មត់ចត់ក្នុងការអនុលោមតាមគោលការណ៍ និងគោលការណ៍ណែនាំរបស់យើង ដោយធានាថាប្រាក់កម្ចីរបស់យើងមិនត្រឹមតែបំពេញតាមតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់ជីវិតអតិថិជនផងដែរ។ ច្បាស់ណាស់ថា ដោយសារពេលវេលាទាំងនេះមានការលំបាក ខ្ញុំជឿថាយើងត្រូវតែធ្វើសកម្មភាពដោយស្មោះត្រង់ និងដោយមានគោលបំណង ដោយខិតខំបម្រើសេចក្តីល្អកាន់តែច្រើន និងធ្វើឱ្យមានការផ្លាស់ប្តូរដ៏មានន័យនៅក្នុងជីវិតរបស់អ្នកជំនុំ។

នៅឆ្នាំ២០២៤ យើងបានប្តេជ្ញាចិត្តក្នុងការពុះពាររក្សាគុណភាពរវាងការវិនិយោគសម្រាប់កំណើន និងការគ្រប់គ្រងហានិភ័យនៅពេលប្រឈមនឹងភាពមិនអនុគ្រោះ។ លម្អិតទិសដៅយុទ្ធសាស្ត្ររបស់យើងត្រូវបានកំណត់ក្នុងផ្នែកសំខាន់ៗដូចខាងក្រោម៖ ១. បង្កើនផលិតភាពសាខា និងពង្រីកផលិតផលធនាគារឯកទេស ២. ពង្រឹងគុណភាព និងការគ្រប់គ្រងហានិភ័យ និងពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ៣. បច្ចេកវិទ្យាឈានមុខ និងវិធានការសន្តិសុខ ៤. អភិវឌ្ឍន៍មត្តភាពបុគ្គលិក និងទាក់ទាញអ្នកមានទេពកោសល្យសំខាន់ៗ ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាព និងការកែលម្អគុណភាពប្រាក់កម្ចី។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការណែនាំ និងចំពោះភាគទុនិកប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលសម្រាប់ការគាំទ្រឥតឈប់ឈររបស់លោក។ ភាពជាអ្នកដឹកនាំរបស់លោក បានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំយើងឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះ និងកំណត់ទីតាំងពួកយើងសម្រាប់ភាពជោគជ័យនាពេលអនាគត។

ភាពធន់ និង វឌ្ឍនភាពដែលយើងសម្រេចបានគឺជាសក្ខីភាពបញ្ជាក់ពីការលះបង់របស់សមាជិកក្រុមរបស់យើង និងការជឿទុកចិត្តរបស់អតិថិជនរបស់យើងនៅក្នុងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ។ នៅពេលយើងឈានទៅមុខ យើងនៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់យើងក្នុងការផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ និងសន្តិសុខសម្រាប់បុគ្គល និងអាជីវកម្ម។

ក្នុងនាមគណៈគ្រប់គ្រង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការបន្តការជឿទុកចិត្ត និងការគាំទ្ររបស់ពួកគេ។ ការរួបរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង យើងត្រៀមខ្លួនដើម្បីស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសដែលនៅខាងមុខ ដោយជំរុញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ទៅកាន់ការអភិវឌ្ឍន៍ខ្ពស់ជាងនេះ និងជាលំដាប់។

លោក Tomohiro Isozaki

អគ្គនាយក




សង្ខេបសមិទ្ធផល សំខាន់ៗ




	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
សមិទ្ធផលហិរញ្ញវត្ថុ (CIFRS for SME)			
ផលប័ត្រឥណទានសរុប (គិតជាដុល្លារអាមេរិក)	៣២.៣២២.៧០៨	៣២.០២៣.៧៦៥	២១.៩៩២.៣៤២
ទ្រព្យសកម្មសរុប (គិតជាដុល្លារអាមេរិក)	៣៤.៩៣៨.៧១៦	៣៥.០៤៤.៩៧៧	២៦.៥៥៨.៥៤៤
ប្រាក់ឥណទានសរុប (គិតជាដុល្លារអាមេរិក)	២៦.១៣៤.៥២០	២៥.០៧៨.៦០៤	១៦.៧៩៣.៧៧៨
បំណុលសរុប	២៦.៦១៨.០៩៥	២៥.៦៦៧.៦៥៧	១៧.២៧០.៩២៥
មូលធនសរុប	៨.៣២០.៦២១	៩.៣៧៧.៣២០	៩.២៨៧.៦១៩
ចំណូលសរុប	៦.២០២.៩៩៥	៤.៩០៧.៧០៨	៣.៩៣៦.០៦៤
ប្រាក់ចំណេញសុទ្ធ	(១.០៥៦.៦៩៩)	៨៩.៧០១	១១៥.៣២៧
ចំណូលធៀបនឹងមូលធន	- ១១,៩៤%	០,៩៦%	១,២៥%
ចំណូលធៀបនឹងទ្រព្យសកម្ម	- ៣.០២%	០,២៩%	០,៤៥%
ផ្នែកធនធានមនុស្ស			
ចំនួនមន្ត្រីឥណទាន	១៣៧	១៧៧	១០៩
ចំនួនអ៊ីមបេឡា		២៣០	១៨៦
បុគ្គលិកសរុប	២៨៦	៣១១	២៣២
សមិទ្ធផលប្រតិបត្តិការ			
ចំនួនឥណទានសកម្ម	១២.២៣៧	១៣.២៩៤	៩.០៨៥
ទំហំឥណទានជាមធ្យម (គិតជាដុល្លារអាមេរិក)	២.៦៤១	២.៤០៩	២.៤២១
អតិថិជនសកម្ម	១១.២៨៥	១២.១៣៦	៨.០៣៥
ចំនួនអតិថិជនសម្រាប់មន្ត្រីឥណទានម្នាក់	៨២	៦៩	៧៤
ផលប័ត្រឥណទានមធ្យមសម្រាប់មន្ត្រីឥណទានម្នាក់	២៣៥.៩៣២	១៨០.៩២៥	២០១.៧៦៥
ចំនួនឥណទានដែលបានបញ្ចេញ	១៨.៨៣០.៣៨៩	២៧.១៨១.៦៤១	១៤.៧០៨.២៨៣
ចំនួនអតិថិជនដែលបានផ្តល់ឥណទាន	៥.០៣២	១១.៩៨៨	៧.៦៣២
ទំហំឥណទានដែលបានបញ្ចេញជាមធ្យម	៣.៧៤២	២.២៦៧	១.៩២៧
ផលប័ត្រឥណទានស្ថិតក្នុងហានិភ័យ PAR	៩,០៤%	២,៩៩%	១,៧៦%
ការគ្របដណ្តប់នៃសេវាកម្ម			
ចំនួនសាខា	១៨	១៨	១៤
ចំនួនខេត្តដែលប្រតិបត្តិការ	១៤	១៤	៩
ចំនួនស្រុកដែលប្រតិបត្តិការ	១០៨	៨៨	៤៤
ចំនួនឃុំដែលប្រតិបត្តិការ	៥៨៤	៤៥៤	២២៦
ចំនួនភូមិដែលប្រតិបត្តិការ	២.៧៧៥	១.៦៨៩	១.០១៩

លទ្ធផលឥណទាន


ផលប្រតិបត្តិឥណទានមានកំណើន ១% នាឆ្នាំ២០២៣ បញ្ជាក់ពីការរក្សាគុណភាពនៃកំណើនវិនិយោគ និងការគ្រប់គ្រងហានិភ័យ។ ចំនួនគណនីឥណទានមានការធ្លាក់ចុះ ដោយសារការមិនបន្តប្រតិបត្តិការឥណទានអ៊ីមបេឡា។



គ្រឹះស្ថានម៉ាកស៊ីម៉ាបានបន្តពង្រឹងការវាយតម្លៃឥណទាន និងរួមបញ្ចូលនូវការគិតពីស្ថានភាពឥណទានដែលមិនល្អក្នុងទីផ្សារទាំងមូល។ ចំណុចនេះបានធ្វើឲ្យគ្រឹះស្ថានបន្ថយការបញ្ចេញឥណទាននៅក្នុងឆ្នាំ។



គ្រឹះស្ថានបានជួបបញ្ហាឥណទានមិនដំណើរការ និងគុណភាពឥណទានធ្លាក់ចុះ បើទោះជាស្ថានភាពនេះមានភាពប្រសើរជាង វិស័យក៏ដោយ។ ឥណទានដែលត្រូវបានលុបចេញពីបញ្ជីភាគច្រើនជាគណនីឥណទានអ៊ីមបេឡា។



* ទិន្នន័យវិស័យមីក្រូហិរញ្ញវត្ថុ ជាទិន្នន័យដែលយកពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាជារៀងរាល់ត្រីមាស។ ទិន្នន័យគឺជាទិន្នន័យរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងមិនរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

ភាគីពាក់ព័ន្ធទូទៅប្រាមជ្រេង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ម៉ាកស៊ីម៉ា



បេសាសម្ព័ន្ធក្របក្រង



តារាងទិន្នន័យ

ព័ត៌មានលម្អិតនៃការកាន់កាប់ភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី មានដូចខាងក្រោម៖

	តម្លៃ(គិតជាដុល្លារ)	ចំនួនភាគហ៊ុន	ភាគរយ
Gojo & Company, Inc.	៣.១៤០.២៩០	៣១៤.០២៩	៦១,៦៣%
លោក អន ប៊ុនហាក់	១.០០០.០០០	១០០.០០០	១៩,៦៣%
លោកស្រី ស្រង់ ស៊ីវឆែង	៤៣០.០០០	៤៣.០០០	៨,៤៤%
លោកស្រី សារុន វិធីវត្ត	៤២០.០០០	៤២.០០០	៨,២៤%
លោកជេត ច័ន្ទប្រសើរ	៥៥.០០០	៥.៥០០	១,០៨%
លោក ប៉ា ប៊ុណ្ណារិទ្ធី	៤៣.៨៥០	៤.៣៨៥	០,៨៦%
លោក ប៉ា ប៊ុណ្ណារិទ្ធី (តំណាងបុគ្គលិក)	៦.១៥០	៦១៥	០,១២%
	៥.០៩៥.២៩០	៥០៩.៥២៩	១០០.០០%

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ ម៉ាកស៊ីម៉ា មានសមាជិកចំនួនប្រាំមួយរូប ដែលពីររូបជាសមាជិកឯករាជ្យដោយអនុលោមតាមបទប្បញ្ញត្តិ របស់ ធនាគារជាតិនៃកម្ពុជា ។



លោកបណ្ឌិត អង ប៊ុនហាក់
ប្រធានក្រុមប្រឹក្សាភិបាល

លោកបណ្ឌិត ប៊ុនហាក់ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាសមាជិក ស្ថាបនិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា គីអិលស៊ី។ លោក ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាចំណាត់ថ្នាក់២០១១។ មុនពេល បម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា លោកបណ្ឌិត ប៊ុនហាក់ បម្រើការងារជានាយកប្រតិបត្តិ ហិរញ្ញវត្ថុ នៅធនាគារពាណិជ្ជ ប៉ាស៊ីហ្វិក ១៩៩៥-២០០០។

លោក ទទួលបាន សញ្ញាបត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ Preston University នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៩។ លោកបណ្ឌិត ប៊ុនហាក់ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ នំរតុន ប្រទេសកម្ពុជា និងពីសាកលវិទ្យាល័យ Ateneo De Zamboanga ប្រទេស ហ្វីលីពីន នៅក្នុងឆ្នាំ២០០៣។ នៅក្នុង ឆ្នាំ១៩៩៥ លោកបណ្ឌិត អង ប៊ុនហាក់បាន ទទួលបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៅក្នុងប្រទេសកម្ពុជា។



លោក Taejun Shin
តំណាងក្រុមហ៊ុន Gojo & Company, Inc. អភិបាល

លោក Taejun ជាស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Gojo & Company, Inc., ដែលជាភាគទុនិកចម្បង របស់ ម៉ាកស៊ីម៉ា។ លោក Taejun បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្រុមហ៊ុន Morgan Stanley និង Unison Capital ជាអ្នកជំនាញផ្នែកវិនិយោគ។ ខណៈពេលបម្រើការងារ ក្នុងវិស័យហិរញ្ញវត្ថុ លោក Taejun បានបង្កើត អង្គការ Living in Peace ក្នុងឆ្នាំ២០០៧ និងបង្កើតមូលនិធិវិនិយោគ លើ វិស័យមីក្រូហិរញ្ញវត្ថុ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រវិនិយោគរបស់ប្រទេស ជប៉ុន នាឆ្នាំ២០០៩។ លោកគឺជា Young Global Leader នៃវេទិកា សេដ្ឋកិច្ចពិភពលោក និងជាសមាជិកស្ថាបនិក វ័យក្មេងនៃ Endeavor Japan។ លោក ត្រូវបាន ទស្សនាវដ្តី Harvard Business Review របស់ប្រទេសជប៉ុន ជ្រើសរើសជា អគ្គនាយកឆ្នើមទាំង ២០ ដែលមានអាយុតិច ជាង ៤០ឆ្នាំ។

លោក បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងច្បាប់ពីសាកល វិទ្យាល័យ Waseda Graduate School of Finance និងទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ពីសាកល វិទ្យាល័យ នយោបាយ និង សេដ្ឋកិច្ច នៅប្រទេសកូរ៉េ។



លោក Sanjay Gandhi
អភិបាល

លោក Sanjay ជាសហស្ថាបនិក និងជានាយកប្រតិបត្តិវិនិយោគ នៃ ក្រុមហ៊ុន Gojo & Company, Inc.។ លោកបានចាប់ផ្តើម អាជីពរបស់គាត់ជា អ្នកគ្រប់គ្រងសវនកម្ម បន្ទាប់មក លោក បានចូលប្រឡូកក្នុង វិស័យ ហិរញ្ញវត្ថុ និងធនាគារជាមួយ ក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌា អស់រយៈពេល៨ឆ្នាំ។ ចាប់តាំងឆ្នាំ ២០០៣ មក លោក Sanjay បានធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ហើយក្លាយជាអ្នកជំនាញខាងវិស័យនេះ។ លោក Sanjay មានបទពិសោធន៍លើការធ្វើចំណាត់ថ្នាក់ស្ថាប័ន មីក្រូហិរញ្ញវត្ថុជិត ១៥០ គ្រឹះស្ថាន នៅក្នុង ២៥ ប្រទេស ហើយលោកបានអនុម័តរបាយការណ៍វាយតម្លៃ MFI ជាង 400 ដែលរួមមានទាំង World Bank, ADB, UNDP, Cordaid និង Mercy Corps។ លោក ជាអគ្គនាយកប្រចាំផ្នែកវិភាគលើឥណទាន និងការធ្វើ ចំណាត់ថ្នាក់ ជាច្រើនកន្លែងជុំវិញពិភពលោក។ លោក ក៏ធ្លាប់បង្កើតសិក្ខាសាលាជាច្រើន ខាងផ្នែកគ្រប់គ្រង ហានិភ័យ ដល់បុគ្គលិកនៅក្នុងគ្រឹះស្ថានមួយចំនួននៅក្នុងប្រទេសកម្ពុជា។

លោក បានបញ្ចប់ថ្នាក់សិក្សាពីសាកលវិទ្យាល័យ Delhi និងទទួលសញ្ញាបត្រជំនាញ គណនេយ្យ (CA) នៅ ប្រទេសឥណ្ឌា។

លោក ប៉ា ប៉ុណ្ណវិទ្យុ

អភិបាល

លោក វិទ្យុ បានចូលរួមជាមួយម៉ាកស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ២០០០ ហើយលោកបានដឹកនាំស្ថាប័នឲ្យមានស្ថិរភាព និងជោគជ័យជាង ២០ ឆ្នាំក្នុងនាមជាអគ្គនាយកចាប់តាំងពីឆ្នាំ ២០១៥។ មុនពេលលោកចូលរួមជាមួយ ម៉ាកស៊ីម៉ា លោក ប៉ុណ្ណវិទ្យុ បានបម្រើការងារជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅ អង្គការ LWS (១៩៩៨-២០០០) ប្រធានគណនេយ្យនៅធនាគារពាណិជ្ជ Pacific Commercial Bank (១៩៩៥-១៩៩៨) និង ជាអនុប្រធានការិយាល័យឥណទានរបស់ ធនាគារជាតិនៃកម្ពុជា នៅខេត្តកំពត (១៩៨០-១៩៩៥)។

លោក ទទួលបានបរិញ្ញាបត្រគណនេយ្យហិរញ្ញវត្ថុ និងធនាគារ នៅក្នុង ឆ្នាំ១៩៨៦ នៅក្នុង ប្រទេសកម្ពុជា និងបរិញ្ញាបត្រពាណិជ្ជកម្មឆ្នាំ ១៩៨៦។



កញ្ញា Ewa Janikowska

អភិបាលឯករាជ្យ

កញ្ញា Ewa មានបទពិសោធន៍ច្រើនជាង២០ឆ្នាំក្នុងនាមជានាយកប្រតិបត្តិ និងទីប្រឹក្សាក្នុងវិស័យហិរញ្ញវត្ថុដែលមានតួនាទីផ្ដោតសំខាន់ទៅលើប្រតិបត្តិការគុណភាពឥណទាន ហានិភ័យប្រតិបត្តិតាម និងគ្រប់គ្រងសវនកម្មផ្ទៃក្នុង។ កញ្ញា បានផ្តល់សេវាកម្មដល់ក្រុមហ៊ុនហិរញ្ញវត្ថុធំៗ ធនាគារនិង ក្រុមហ៊ុនវិនិយោគ ហើយកញ្ញា ធ្លាប់បានបម្រើការងារ ឱ្យអង្គការសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល។ កញ្ញា ក៏ធ្លាប់បម្រើការងារ ជាប្រធានផ្នែកហានិភ័យនៃធនាគារ Azizi (២០១៧-២០២០) និង ធនាគារ The First Microfinance (២០១៦-២០២៧) ដែលក្រុមហ៊ុនទាំងពីរមានទីតាំងក្នុងប្រទេសអាហ្វហ្គានីស្ថាន។

កញ្ញា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក និង ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងនិងទីផ្សារ ពីសាកលវិទ្យាល័យ Warsaw ប្រទេសប៉ូឡូញ។ កញ្ញា ក៏ទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យការក្លែងបន្លំ គ្រប់គ្រងហានិភ័យ គ្រប់គ្រងគុណភាព និង សវនករផងដែរ។



លោក Christophe Forsinetti

អភិបាលឯករាជ្យ

លោក Christophe គឺជាសហគ្រិនដែលបានបង្កើតការវិនិយោគច្រើនជាង ១០ ក្រុមហ៊ុននៅក្នុងវិស័យបដិសណ្ឋារកិច្ច និង វិស័យហិរញ្ញវត្ថុ ។ គម្រោងសំខាន់របស់គាត់ដែលរួមមាន ជីអិល ហ្វាយនែន ដែលលោកបានអភិវឌ្ឍទៅជាក្រុមហ៊ុនភតិសន្យា ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយបើកសាខាចំនួន 250 ដែលមាន បុគ្គលិកចំនួន 800 នាក់ត្រឹមតែរយៈពេល ៣ ឆ្នាំ។ បច្ចុប្បន្នលោកជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Strategic Hospitality REIT ជា ក្រុមហ៊ុនវិនិយោគដែលមានតម្លៃ ១៥០ លានដុល្លារអាមេរិក ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនប្រទេសថៃ ហើយលោកជា ស្ថាបនិកក្រុមហ៊ុន OBOR Capital Co., Ltd និង OBOR Management Co., Ltd។

លោក បានទទួលសញ្ញាបត្របណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ភូមិសាស្ត្រនយោបាយពីសាកលវិទ្យាល័យ ប៉ារីស។



គណៈកម្មការរបស់ក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី មានគណៈកម្មការចំនួនពីរ (២) រួមមាន គណៈកម្មការហានិភ័យ និងប្រតិបត្តិតាម និងគណៈកម្មការសេវាកម្ម មានតួនាទីក្នុងការដោះស្រាយ និងរាយការណ៍អំពីបញ្ហាដែលត្រូវការការសម្រេចចិត្ត និងអនុម័តពីក្រុមប្រឹក្សាភិបាល។ គណៈកម្មការនីមួយៗ មានមុខងារ និងទំនួលខុសត្រូវ គោលបំណង សមាសភាព ដំណើរការ រាយការណ៍ និងព័ត៌មានដទៃទៀត មានចែងសេចក្តីលម្អិតនៅក្នុងលក្ខខណ្ឌរបស់គណៈកម្មការ។

គណៈកម្មការហានិភ័យ និងប្រតិបត្តិតាម

គណៈកម្មការហានិភ័យនិងប្រតិបត្តិតាម មានតួនាទីជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យទៅលើក្របខណ្ឌ គ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាមរបស់ ម៉ាកស៊ីម៉ា។ មុខងារហានិភ័យ របស់ម៉ាកស៊ីម៉ារួមមាន ហានិភ័យឥណទាន និងការប្រមូលផ្តុំហានិភ័យទីផ្សារ (ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) ហានិភ័យសន្ទនីយភាព ភាពគ្រប់គ្រាន់នៃដើមទុន និងហានិភ័យប្រតិបត្តិការ (រួមមាន ហានិភ័យបច្ចេកវិទ្យាព័ត៌មាន និង សន្តិសុខប្រព័ន្ធ, ហានិភ័យនៃការប្រើប្រាស់សេវាឥតគិតថ្លៃ និងផលិតផល/សកម្មភាពថ្មី)។ មុខងារប្រតិបត្តិតាម រួមមាន មុខងារ ទប់ស្កាត់ការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន គោលនយោបាយ និងនីតិវិធីវិស្វល្បឿន ការការពារនិងដោះស្រាយស្ថានភាពទំនាស់ផលប្រយោជន៍និងប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិ បទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌បទប្បញ្ញត្តិដោយឡែកផ្សេងទៀតចេញដោយអាជ្ញាធរ ព្រមទាំងគោលនយោបាយផ្ទៃក្នុង និងសេចក្តីណែនាំរបស់ ម៉ាកស៊ីម៉ា ។

គណៈកម្មការគ្រប់គ្រងហានិភ័យ និង ប្រតិបត្តិតាមមានសមាជិកបីរូបរួមមាន អភិបាលមិនប្រតិបត្តិ ដែលភាគច្រើនជាអភិបាលឯករាជ្យ រួមទាំងប្រធានគណៈកម្មការ។ សមាជិកទាំងអស់នៃគណៈកម្មការមានចំណេះដឹង ការគ្រប់គ្រងហានិភ័យ ចំណេះដឹងគ្រប់គ្រាន់អំពីការប្រឈមមុខនឹងហានិភ័យរបស់ ម៉ាកស៊ីម៉ា និងបរិបទនៃបទប្បញ្ញត្តិរបស់ស្ថាប័នទាំងមូល។ កិច្ចប្រជុំគណៈកម្មការត្រូវបានធ្វើឡើងជារៀងរាល់ត្រីមាស ឬលើសពីនេះ ក្នុងករណីចាំបាច់ណាមួយ។ សមាជិកគណៈកម្មការហានិភ័យនិងប្រតិបត្តិតាម មានដូចខាងក្រោម៖

សមាជិក	តួនាទី/មុខងារ
កញ្ញា Ewa Janikowska អភិបាលឯករាជ្យ	ប្រធាន
លោក Sanjay Gandhi អភិបាលមិនប្រតិបត្តិ	សមាជិក
លោក Christophe Forsinetti អភិបាលឯករាជ្យ	សមាជិក

ប្រធាននាយកដ្ឋានប្រតិបត្តិតាម មានតួនាទីជាលេខាធិការរបស់គណៈកម្មការ។ សមិទ្ធផលរបស់គណៈកម្មការហានិភ័យនិងប្រតិបត្តិតាមសម្រាប់ឆ្នាំ២០២៣ រួមមាន៖

- បានកោះប្រជុំ៤ដងនៅក្នុងឆ្នាំ
- ត្រួតពិនិត្យការអនុវត្តនៃឧបករណ៍ត្រួតពិនិត្យសម្រាប់ហានិភ័យនៃកិច្ចព្រមព្រៀង និងហានិភ័យហិរញ្ញវត្ថុ
- ត្រួតពិនិត្យការប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ
- ត្រួតពិនិត្យឯកសារផ្ទៃក្នុងនិងធ្វើបច្ចុប្បន្នភាព តាមច្បាប់ និងបទប្បញ្ញត្តិថ្មីៗ
- ត្រួតពិនិត្យថាបុគ្គលិកបានទទួលវគ្គបណ្តុះបណ្តាលគ្រប់គ្រាន់ និងត្រឹមត្រូវស្តីពីបណ្តឹងតវ៉ាអតិថិជន វិស្វល្បឿន និងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម។

គណៈកម្មការសវនកម្ម

គណៈកម្មការសវនកម្មមានតួនាទី ជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យមើលពីប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុង នៅក្នុងបរិបទនៃប្រព័ន្ធក្នុងការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័នទាំងមូល ត្រួតពិនិត្យមើលលើសុចរិតភាព នៃរបាយការណ៍ហិរញ្ញវត្ថុ គណនេយ្យ និងដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រាកដថាគោលនយោបាយរបស់ស្ថាប័នគឺស្របតាមបទប្បញ្ញត្តិ និងត្រួតពិនិត្យលើឯករាជ្យភាពរបស់សវនករផ្ទៃក្នុង និងសវនករខាងក្រៅ។

គណៈកម្មការសវនកម្មមានសមាជិកបីរូប ដែលភាគច្រើនជាអភិបាលឯករាជ្យ រួមទាំងប្រធានគណៈកម្មការសវនកម្ម។ សមាជិកទាំងអស់នៃគណៈកម្មការមានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ។ កិច្ចប្រជុំគណៈកម្មការត្រូវបានធ្វើឡើងជារៀងរាល់ត្រីមាស ឬលើសពីនេះ ក្នុងករណីចាំបាច់ណាមួយ។

សមាជិកគណៈកម្មការសវនកម្ម មានដូចខាងក្រោម៖

សមាជិក	តួនាទី/មុខងារ
លោក Christophe Forsinetti អភិបាលឯករាជ្យ	ប្រធាន
លោក ប៉ា ប៊ុន្ណារិទ្ធី អភិបាល	សមាជិក
កញ្ញា Ewa Janikowska អភិបាលឯករាជ្យ	សមាជិក

ប្រធាននាយកដ្ឋានសវនកម្ម មានតួនាទីជាលេខាធិការរបស់គណៈកម្មការ។ សមិទ្ធផលរបស់គណៈកម្មការសវនកម្ម សម្រាប់ឆ្នាំ ២០២៣ រួមមាន៖

- បានកោះប្រជុំ៤ដងនៅក្នុងឆ្នាំ
- អនុម័តលើផែនការសវនកម្មផ្ទៃក្នុង និងកាលវិភាគនៅក្នុងឆ្នាំ
- បានត្រួតពិនិត្យរបាយការណ៍សវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ របាយការណ៍ត្រួតពិនិត្យប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មរួចរាល់ មុននឹងរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ
- បានត្រួតពិនិត្យដំណើរការប្រតិបត្តិការអាជីវកម្ម និងការគ្រប់គ្រង និងធានាការធ្វើសវនកម្មយោងតាមវិធីសាស្ត្រផ្អែកលើហានិភ័យ
- ធានាថា សវនករផ្ទៃក្នុងបានពិភាក្សាជាមួយគណៈគ្រប់គ្រង ពីលទ្ធផលនៃការវាយតម្លៃ និងរាយការណ៍ពីការរកឃើញលទ្ធផល អនុសាសន៍ និងយោបល់នានា ទៅកាន់គណៈគ្រប់គ្រង តាមដំណើរប្រកបដោយបទដ្ឋាន។

គណៈគ្រប់គ្រង



លោក Tomohiro Isozaki
អគ្គនាយក

លោក Tomohiro Isozaki បានចូលរួម ជាមួយម៉ាកស៊ីម៉ាជាផ្លូវការនៅខែមករា ឆ្នាំ២០២២។ មុនចូលបម្រើការនៅ ម៉ាកស៊ីម៉ា លោកត្រូវបានតែងតាំងជា អ្នកតំណាងប្រទេស នៃក្រុមហ៊ុន Gojo & Company, Inc នៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ ២០១៨ លោកបានផ្តល់បច្ចេកទេស និងប្រឹក្សាផ្នែកគ្រប់គ្រងសម្រាប់រៀបចំ និងអនុវត្តយុទ្ធសាស្ត្រអោយ ម៉ាកស៊ីម៉ា និងការលូតលាស់ និងធ្វើអោយប្រសើរឡើងនៃគុណភាពប្រតិបត្តិការ។ ជាអគ្គនាយក លោកផ្តល់ការគ្រប់គ្រង និងទិសដៅនៃក្រុមហ៊ុន និងទទួលបន្ទុកផ្ទាល់រាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។

លោក ធ្លាប់មានបទពិសោធន៍នៅ Mitsui & Co, Ltd. និង McKinsey & Company។

លោកទទួលបានបរិញ្ញាបត្រសង្គមវិទ្យានៃការអប់រំពីសាកលវិទ្យាល័យតូក្យូ។



លោកស្រី ស្រេង ស៊ីរេង
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

លោកស្រី ស្រេង ស៊ីរេង បានចូលរួម ជាមួយម៉ាកស៊ីម៉ា ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅឆ្នាំ២០០០។ លោកស្រីបានផ្តល់ នូវ ភាពជាអ្នកដឹកនាំ ទិសដៅ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស រដ្ឋបាល និងព័ត៌មានវិទ្យា ហើយក៏ដូចជាការ ផ្តល់ជាអនុសាសន៍ យុទ្ធសាស្ត្រ ដល់អគ្គនាយក និងគណៈគ្រប់គ្រង និងទទួលខុសត្រូវក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់ គំនិតផ្តួចផ្តើមផ្សេងៗ។

មុនចូលបម្រើការងារនៅ ម៉ាកស៊ីម៉ា ពីឆ្នាំ ១៩៩៥ ដល់ ២០០០ លោកស្រីបានធ្វើការជាប្រធានផ្នែកប្រាក់បញ្ញើនៅ ធនាគារពាណិជ្ជកម្មជាតិស៊ីហ្គីក។

លោកស្រី ស៊ីរេង បានទទួលបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រង នៅវិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា ហើយលោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យកូម៉ូនីស្ទនិកសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក ញាណ អ៊ែង
នាយកប្រតិបត្តិការ

លោក ញាណ អ៊ែង បានចូលរួមជាមួយម៉ាកស៊ីម៉ានៅខែកក្កដា ២០២១។ គាត់ផ្តល់នូវភាពជាអ្នកដឹកនាំ ទិសដៅ និងការ គ្រប់គ្រងសាខា ប្រតិបត្តិការធនាគារឯកទេស ការស្តារបំណុល និងត្រួតពិនិត្យផ្ទៃក្នុង និងការិយាល័យមជ្ឈការ ប្រតិបត្តិការផងដែរ។

គាត់ធ្លាប់មានបទពិសោធន៍ជាអគ្គនាយកនៅបាយ័នក្រេឌីត អគ្គនាយករងនៅ Cheng Fung Investment Co. និងជា អគ្គនាយក នៅ Family Microfinance Plc., ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ និង ជំនួយការប្រធានអគ្គនាយក នៅធនាគារហាត្លា។

លោកទទួលបានសញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច និង បានបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែករដ្ឋបាល ពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងធនធានមនុស្ស នៅសាកលវិទ្យាល័យ វ៉េស្ទឺន។



លោក Eduardo Boyose Jr
ប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ

លោក Eduardo Boyose Jr បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០២១ បានធ្វើការជាអ្នកឯកទេសខាងផ្នែក ហិរញ្ញវត្ថុ និងបានបន្តការងារក្នុងតួនាទីបច្ចុប្បន្ននាខែតុលា ឆ្នាំ២០២១។ លោកមានការកិច្ចជួយគណៈគ្រប់គ្រង ក្នុង ការរៀបចំផែនការយុទ្ធសាស្ត្រ និងការវិភាគហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងគ្រប់គ្រងនាយកដ្ឋានផែនការ និង ហិរញ្ញវត្ថុ។

លោកធ្លាប់កាន់មុខតំណែងផ្នែកគ្រប់គ្រងដូចជាផ្នែកផែនការសាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកសវនកម្មខាងក្រៅ និង ទីប្រឹក្សាហានិភ័យដែលជាស្ថាប័នឈានមុខគេក្នុងប្រទេសកម្ពុជា កាតា និងហ្វីលីពីន។

លោក បានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Cebu ប្រទេសហ្វីលីពីន និងទទួលបានអាជ្ញាប័ណ្ណ គណនេយ្យករសាធារណៈដែលមានការទទួលស្គាល់នៅក្នុងប្រទេសហ្វីលីពីន។



លោក យ៉ង់ រ៉ា
ប្រធាននាយកដ្ឋានស្តារបំណុល និងត្រួតពិនិត្យផ្ទៃក្នុង

លោក យ៉ង់ រ៉ា បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០០៨ ជាមន្ត្រីឥណទាន។ លោកបានកាន់តំណែងជាច្រើនដូចជាជំនួយការអ្នកគ្រប់គ្រងឥណទាន ប្រធានសាខាកៀនស្វាយ អនុប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានឥណទានស្តីទី សហប្រធាននាយកដ្ឋានឥណទាន និងប្រធាននាយកដ្ឋានប្រតិបត្តិការ ។ បច្ចុប្បន្ននេះ លោកមានភារកិច្ចក្នុងការគ្រប់គ្រងគុណភាពឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង។

លោក យ៉ង់ រ៉ា ទទួលបានបរិញ្ញាបត្រទីផ្សារ ពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក សុខ កុសល
ប្រធាននាយកដ្ឋានឯកទេសធនាគារ

លោក សុខ កុសល បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០១១ ក្នុងតួនាទីជាមន្ត្រីឥណទាន។ លោកបានកាន់តំណែងជាច្រើនដូចជា ប្រធានការិយាល័យទំនាក់ទំនងចោមចៅ អនុប្រធាននាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចី និងលទ្ធផលតំបន់ ជាប្រធានគម្រោងឌីជីថល និងជាប្រធាននាយកដ្ឋាន ស៊ីអិលអេ ។ បច្ចុប្បន្នលោកមានតួនាទីដឹកនាំនាយកដ្ឋានប្រតិបត្តិការផ្នែកធនាគារឯកទេស។

លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រងវិទ្យាសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



ហៃ ម៉ង់ស្រីង
ប្រធាននាយកដ្ឋានប្រតិបត្តិការសាខា

លោក ហៃ ម៉ង់ស្រីង ចាប់ផ្តើមធ្វើការនៅម៉ាកស៊ីម៉ានៅឆ្នាំ២០១៧ ជានាយកសាខានៅសាខាកងមាស។ លោកបានកាន់តំណែងជាច្រើនដូចជា អនុប្រធាននាយកដ្ឋានឥណទាន និងប្រធាននាយកដ្ឋានឥណទានស្តីទី។ បច្ចុប្បន្ន លោកមានភារកិច្ចគ្រប់គ្រង នាយកដ្ឋានប្រតិបត្តិការសាខា។

លោក ធ្លាប់មានបទពិសោធន៍បម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មុខតំណែងជាមន្ត្រីឥណទានជាន់ខ្ពស់។

លោកទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ២០០៩។



លោកស្រី ឡាយ ស៊ីនាថ
ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល

លោកស្រី ឡាយ ស៊ីនាថ ជាបុគ្គលិកជំនួញរបស់ ម៉ាកស៊ីម៉ា ដែលចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០០១។ លោកស្រី ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រចាំថ្ងៃ និងបញ្ជាទាក់ទងនឹងផ្នែកធនធានមនុស្ស និងធ្វើការទំនាក់ទំនង ជាមួយនិយោគករ ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន។

លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មឯកទេសគណនេយ្យ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រកម្ពុជា។



លោក យាន ដាវិទូ
ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាជាន់ខ្ពស់

លោក យាន ដាវិទូ បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០០៩។ លោកមានភារកិច្ច ក្នុងការគ្រប់គ្រងប្រតិបត្តិការ ព័ត៌មានវិទ្យាទាំងមូល របស់ម៉ាកស៊ីម៉ា។

លោក បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និង បរិញ្ញាបត្ររងអេឡិចត្រូនិច ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។ ក្នុងឆ្នាំ ២០១៥ លោក ក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការធានាព័ត៌មានវិទ្យា និងសវនកម្មសន្តិសុខ នៅវិទ្យាស្ថាន សាន់រ៉ាយស៍។



កញ្ញា ម៉ែត សុវណ្ណនាថ
ប្រធាននាយកដ្ឋានប្រតិបត្តិការ

កញ្ញា ម៉ែត សុវណ្ណនាថបាន ចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅខែកញ្ញា ឆ្នាំ២០២២ ជាប្រធាននាយកដ្ឋានប្រតិបត្តិការ។ កញ្ញា ទទួលបន្ទុកត្រួតពិនិត្យ និងគ្រប់គ្រងប្រចាំថ្ងៃសំរាប់សកម្មភាពប្រតិបត្តិការ ហើយរាយការណ៍ផ្ទាល់ទៅកាន់ក្រុមប្រឹក្សាភិបាល គណៈកម្មការហានិភ័យ និងប្រតិបត្តិការ ដើម្បីធានាឯករាជ្យភាពមុខងារហានិភ័យ និងអនុលោមភាព។

មុនពេលចូលរួមជាមួយម៉ាកស៊ីម៉ា កញ្ញាបានធ្វើការជាអ្នកប្រឹក្សាផ្នែកច្បាប់នៅ នាយកដ្ឋានធនាគារ និងហិរញ្ញវត្ថុក្នុងក្រុមហ៊ុនច្បាប់ល្បីឈ្មោះមួយ រយៈពេល ៥ឆ្នាំ។

កញ្ញា បានបញ្ចប់បរិញ្ញាបត្រច្បាប់ និងបរិញ្ញាបត្រអប់រំ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



កញ្ញា ជា ស្រីមុំ
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

កញ្ញា ជា ស្រីមុំ បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០២១ ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ បច្ចុប្បន្ន កញ្ញា មានភារកិច្ចគ្រប់គ្រងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ កញ្ញាមានតួនាទីរាយការណ៍ដោយផ្ទាល់ទៅគណៈកម្មការសវនកម្ម របស់ក្រុមប្រឹក្សាភិបាល។

មុនពេលចូលរួមជាមួយ ម៉ាកស៊ីម៉ា កញ្ញា មានពិសោធន៍បម្រើការងាររដ្ឋបាល សវនករផ្ទៃក្នុងជាន់ខ្ពស់នៅ CamGSM Co., Ltd (Cellcard Telecom) អ្នកគ្រប់គ្រងផ្នែកសវនកម្មហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងផ្នែកធានាគុណភាពសវនកម្មនិងជំនួយការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អ្នកគ្រប់គ្រងសវនកម្មនៅ ADVANS គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា និង Systems and Methods Supervisor នៅ ធនាគារ កាណាឌីយ៉ា។

កញ្ញា បានទទួលបរិញ្ញាបត្រគណនេយ្យ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងបរិញ្ញាបត្រព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងរាជធានីភ្នំពេញ ហើយកញ្ញាថែមទាំងបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោកស្រី ស៊ឹម សោកណា
ប្រធាននាយកដ្ឋានលេខាធិការ និងគាំពារសង្គម

លោកស្រី ស៊ឹម សោកណា បានចូលរួមជាមួយម៉ាកស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ជាប្រធាននាយកដ្ឋានលេខាធិការ និងគាំពារសង្គម។ លោកស្រី មានភារកិច្ចជាលេខាធិការរបស់ក្រុមប្រឹក្សាភិបាល និងដឹកនាំតួនាទីផ្សេងៗទៀត លើការងារគ្រប់គ្រងនិងគាំពារសង្គម។ លោកស្រី មានបទពិសោធន៍ការងារជា មន្ត្រីអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក អ្នកគ្រប់គ្រងការិយាល័យ ជំនួយការអគ្គនាយក ប្រធាននាយកដ្ឋានធនធានមនុស្ស ប្រធាននាយកដ្ឋានទូទាត់សំណង និងជាអ្នកឯកទេសផ្នែកធនធានមនុស្ស។

លោកស្រីទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម។ លោកស្រី ក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិករជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោកអៀ សុខី
ប្រធាននាយកដ្ឋានឥណទាន

លោក អៀ សុខី បានចូលរួមជាមួយម៉ាកស៊ីម៉ា នៅក្នុងខែឧសភា ឆ្នាំ២០២៣។ លោកមានបទពិសោធន៍ការងារក្នុងតួនាទីជាច្រើនដូចជា មន្ត្រីឥណទាន អនុប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានឥណទាន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០១៦។ បន្ទាប់ពីនោះ លោកបានបម្រើការងារជានាយករងប្រតិបត្តិការនៅស្ថាប័នដីអិល ហ្វាយនែន និងជានាយករងនាយកដ្ឋានឥណទានខ្នាតតូចនៅធនាគារវៀងជ័យ។ បច្ចុប្បន្ន លោក សុខី មានតួនាទីដឹកនាំគ្រប់គ្រងការងារនៃនាយកដ្ឋានឥណទាន។

លោក សុខី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិពាណិជ្ជសាស្ត្រ។

ដៃគូរបស់ម៉ាកស៊ីម៉ា



ធនាគារជាតិ នៃ កម្ពុជា
ប្រាក់រៀល. ស្ថិរភាព. អភិវឌ្ឍន៍.



Gojo & Company, Inc.



ការគ្រប់គ្រងកិច្ចការ សង្គម



ការគ្រប់គ្រងកិច្ចការគាំពារសង្គម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា បានបង្កើតនូវគោលដៅសង្គមសម្រាប់ឆ្នាំ ២០២៣ និងបានដាក់ចេញនូវផែនការក្នុងការគ្រប់គ្រងដំណើរការ និងសកម្មភាពផ្សេងៗ។ សមិទ្ធផលការងារគាំពារសង្គមមានដូចខាងក្រោម៖

ល.រ	គោលដៅសង្គម	សូចនាករ	គោលដៅ	លទ្ធផល	លទ្ធផលជា(%)
១	ផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនដែលពិបាកទទួលបានសេវាកម្ម	១-១. ចំនួនអតិថិជននៅចុងគ្រា	១១.៧៩៣	១១.២៨៥	៩៦%
		១-២. ចំនួនអតិថិជនអីមបេឡា/និងអតិថិជនឥណទានធនាគារកម្រិតនៅចុងគ្រា	៤.៣៩១	៣.២៦១	៧៤%
២	ផ្តល់សេវាកម្មឈ្នួលជាមួយនឹងការគាំពារអតិថិជន	២-១. %នៃការពេញចិត្តរបស់អតិថិជន	៩០%	៩៣%	១០៣%
		២-២. %នៃអតិថិជនដែលនឹងផ្សាយបន្តពីសេវាកម្មរបស់គ្រឹះស្ថាន (NPS)	៧៥%	៨%	១០%
		២-៣. ការវាយតម្លៃសូចនាករសង្គម៥*	មិនវាស់វែង	មិនវាស់វែង	មិនវាស់វែង
		២-៤. %នៃអត្រាអតិថិជនចាកចេញ**	១២%	៣២%	២៦៧%
៣	ផ្តល់ផលជះវិជ្ជមានដល់ជីវិតអតិថិជន	៣-១. %នៃអតិថិជនដែលអាចគ្រប់គ្រងថវិកាដោយខ្លួនឯង	មិនវាស់វែង	មិនវាស់វែង	មិនវាស់វែង
		៣-២. ចំនួនអតិថិជនទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ គំនិតច្នៃប្រឌិត/គម្រោង***	១	១	១០០%
៤	ការធានាបាននូវកន្លែងការងារចម្រុះ និងមានភាពរីករាយសម្រាប់បុគ្គលិក	៤-១. % នៃអ្នកគ្រប់គ្រងជាស្រ្តី	៤០%	៣៨%	៩៦%
		៤-២. % នៃបុគ្គលិកជាស្រ្តី	២៥%	២៣%	៩២%
		៤-៣. (ក) អត្រាបុគ្គលិកចាកចេញ (បុគ្គលិកប្រតិបត្តិការនៅតំបន់)	១៩%	២៣%	១១៨%
		៤-៣. (ខ) អត្រាបុគ្គលិកចាកចេញ (បុគ្គលិកស្នាក់ការកណ្តាល)	២៤%	១៧%	៧១%
		៤-៤. %ការពេញចិត្តរបស់បុគ្គលិក	៨៥%	៧៦%	៨៩%
៥	ការកាត់បន្ថយផលជះ និងការបង្កើតទិព្វពលវិជ្ជមានសម្រាប់បរិស្ថាន	៥-១. ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់	មិនវាស់វែង	មិនវាស់វែង	មិនវាស់វែង
		៥-២. ផលបត្រឥណទានសម្រាប់ឥណទានទឹកស្អាត	២៦០.០០០	១៧៣,៣២១	៦៧%
		៥-៣. ចំនួនសកម្មភាព/គម្រោងទាក់ទងនឹងបរិស្ថាន****	១	១	១០០%

កំណត់សម្គាល់៖

* ការវាយតម្លៃសូចនាករសង្គម៥ នឹងអនុវត្តក្នុងផែនការឆ្នាំ២០២៤ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា បានបញ្ចប់ការវាយតម្លៃនៅក្នុងខែមីនាឆ្នាំ ២០២៣

** នាឆ្នាំ២០២៣ អត្រាអតិថិជនចាកចេញកើនឡើង ដោយសារយុទ្ធសាស្ត្រចាកចេញពីប្រតិបត្តិការឥណទានអីមបេឡា

*** នាឆ្នាំ២០២៣ គ្រឹះស្ថានបានរៀបចំកម្មវិធីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជននៅសាខាពាក់

**** គ្រឹះស្ថានបានរៀបចំកម្មវិធីដាំដើមកោងកាងចំនួន១លើក នាខែកញ្ញាឆ្នាំ២០២៣។

សូចនាករគាំពារសង្គម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
អភិបាលកិច្ច		
ចំនួនអ្នកគ្រប់គ្រង	១១	១២
ចំនួនអ្នកគ្រប់គ្រងជាស្ត្រី	៥	៥
ផលិតផលឥណទាន		
ផលិតភាពផលប្រតិបត្តិឥណទានក្នុងមន្ត្រីឥណទានម្នាក់ (គិតជាដុល្លារ)	២៣៥.៩៣២	១៨០.៩២៥
ការបោះទៅរកអតិថិជន		
ចំនួនអតិថិជននៅជនបទ	៩១%	៨៩%
ចំនួនអតិថិជនជាស្ត្រី	៨៣%	៨០%
ចំនួនអតិថិជនថ្មី	២.៩០៣	៧.២០៤
ការពង្រីកសេវាកម្មទៅរកអតិថិជនតាមរយៈវិធីសាស្ត្រឥណទាន		
ចំនួនអតិថិជនជាក្រុម	១.៧១៧	២.២២១
ចំនួនអតិថិជនជាឯកត្តជន	៧.១៩៤	៧.៩៤៩
ចំនួនអតិថិជនជាសហគ្រាសខ្នាតតូច	៣.៣២៦	៣.១២៤
ភាគរយនៃឥណទានក្រុម	២%	៥%
ភាគរយនៃឥណទានឯកត្តបុគ្គល	២៩%	២៩%
ភាគរយនៃឥណទានសហគ្រាសខ្នាតតូច	៦៩%	៦៦%
ធនធានមនុស្ស		
ចំនួនបុគ្គលិកសរុប	២៨៦	៣១១
ចំនួនបុគ្គលិកជាស្ត្រី	៦៦	៧១
ចំនួនមន្ត្រីឥណទាន	១៣៧	១៧៧
ទំនួលខុសត្រូវចំពោះអតិថិជន		
ការពេញចិត្តរបស់អតិថិជន	៩៣%	៨៦,៣០%
អត្រាកិច្ចការអតិថិជន	៦៩,០៧%	៧៩,៦៤%

យុទ្ធនាការបៃតងកម្ពុជា



នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី យើងមានការជឿជាក់លើកំណើន ទាំងផ្នែកហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តចំពោះបរិស្ថាន។ បន្ទាប់ពីការអាក់ខានមួយរយៈ បណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវីដ១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី បានបន្តយុទ្ធនាការបៃតងកម្ពុជា។

នៅខែកញ្ញាឆ្នាំ ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី បានរៀបចំកម្មវិធីដាំដើមកោងកាងនាខេត្តកែប ដែលមានបុគ្គលិកចូលរួមចំនួន ៩៤នាក់។ យើងបានដាំដើមកោងកាងចំនួន៥០០ដើម។

ដើមកោងកាងបានចូលរួមចំណែកសំខាន់ក្នុងការរក្សាតំបន់ឆ្នេរ និងប្រព័ន្ធដីវៈចម្រុះ ដោយស្រូបយកឧស្ម័នកាបូនិច និងការពារប្រាំងពីទឹកជំនន់ និងការបាក់ស្រុតដី។ សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បណ្តុះបណ្តាលរបស់អតិថិជន និងដំណោះស្រាយ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ផ្តល់គុណតម្លៃជាអាទិភាពលើបណ្តឹងតវ៉ារបស់អតិថិជន និងការព្រួយបារម្ភនានា។ គ្រឹះស្ថានបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបណ្តឹងតវ៉ាអតិថិជនឲ្យបានសមស្រប និងទាន់ពេលវេលា។ នាឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា បានទទួលបណ្តឹងតវ៉ាចំនួន៦ និងបានដោះស្រាយក្នុងកំឡុងពេលពីរថ្ងៃ។



សម្រាប់របាយការណ៍ ហិរញ្ញវត្ថុ



របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការដាក់ជូនរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើប្រតិបត្តិការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រដែលសេវាកម្មទាំងនោះរួមមានការផ្តល់ឥណទានទៅដល់គ្រួសារក្រីក្រ និងគ្រួសារចំណូលទាប និងសហគ្រាសខ្នាតតូចដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់(ខាត)/ចំណេញមុនដកពន្ធលើប្រាក់ចំណេញ	(១.០៨១.២១៧)	(៤.៤៤៣.៨០៣)	៩១.៤៤២	៣៧៣.៧២៤
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើប្រាក់ចំណេញ	២៤.៥១៨	១០០.៧៦៩	(១.៧៤១)	(៧.១១៦)
ប្រាក់(ខាត)/ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	(១.០៥៦.៦៩៩)	(៤.៣៤៣.០៣៤)	៨៩.៧០១	៣៦៦.៦០៨

ដើមទុន

ពុំមានការប្រែប្រួលទៅលើម្ចាស់ភាគហ៊ុនឬនៅក្នុងរចនាសម្ព័ន្ធភាគហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនោះទេ។ សម្រាប់ព័ត៌មានលម្អិតយោងទៅលើកំណត់សម្គាល់ 17។

ភាគលាភ

ពុំមានការប្រកាស ឬបែងចែកភាគលាភឡើយ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលជាសារវន្តទៅលើ ឬពីទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីធ្វើឲ្យប្រាកដថាសកម្មភាពត្រូវធ្វើឡើងទាក់ទងនឹងការលុបចោលឥណទានអាក្រក់ និងការធ្វើសវិធានធន លើឥណទាន ជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានអាក្រក់ត្រូវបានដឹងថាមិនអាចទាញបាន ត្រូវបាន លុបចោល ហើយសវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលអាចបណ្តាលឲ្យចំនួននៃ ឥណទានអាក្រក់ដែលបានលុបចោល ឬចំនួនសវិធានធនលើឥណទានដែលជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ សមស្រប នានា ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងអស់ក្រៅពីឥណទានដែលបានកាត់ត្រានៅក្នុងបញ្ជីគណនេយ្យ ទំនងជាមិនអាច ប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានបន្ថយឲ្យនៅស្មើត្រឹមតម្លៃដែលនឹងរំពឹងថាអាចប្រមូលបានជាក់ស្តែង។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យការកំណត់ តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងហើយនឹងធ្វើ ឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណា ម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពីប្រតិបត្តិ ការអាជីវកម្មធម្មតារបស់ក្រុមហ៊ុននោះឡើយ។

ក្រុមប្រឹក្សាភិបាល មានមតិថាពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាចនឹងត្រូវ បំពេញក្នុងរយៈពេល 12ខែ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ដែលនឹងបង្កឲ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ជាសារវន្តណាមួយ កើតឡើងបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ដែលនឹងតម្រូវឲ្យមាននិយ័តកម្ម ឬការបង្ហាញព័ត៌មានដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

លោក អន ប៊ុនហាក់	ប្រធានក្រុមប្រឹក្សាភិបាល
លោក Taejun Shin	សមាជិកក្រុមប្រឹក្សាភិបាល
លោក Sanjay Gandhi	សមាជិកក្រុមប្រឹក្សាភិបាល
លោក ប៉ា ប៊ុណ្ណារិទ្ធី	សមាជិកក្រុមប្រឹក្សាភិបាល
លោក Forsinetti Christophe	អភិបាលឯករាជ្យ
លោកស្រី Ewa Janikowska	អភិបាលឯករាជ្យ

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនរងផលប៉ះពាល់ជាសារវន្តពីធាតុណាមួយ សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយនឹងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាល ក៏មានមតិផងដែរថានៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានធាតុណាមួយ សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលបង្កឲ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទហិរញ្ញវត្ថុដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលកាន់មុខតំណែងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងភាគកម្មរបស់ពួកគាត់នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/២០២២	
	% នៃកម្មសិទ្ធិ	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ដុល្លារអាមេរិក
លោក អន ប៊ុនហាក់	១៩,៦៣%	១០០.០០០	១.០០០.០០០
លោក ប៉ា ប៊ុណ្ណារិទ្ធី	០,៨៦%	៤.៣៨៥	៤៣.៨៥០

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជា ភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយនៃការទិញភាគហ៊ុន ឬរបស់ក្រុមហ៊ុននោះឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបដែលទទួលបាន ដល់ការកំណត់ និងដែលនឹងត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយជាមួយនឹងក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬធ្វើឡើងជាមួយក្រុមហ៊ុនណាមួយដែល ក្រុមប្រឹក្សាភិបាលនោះ មានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ដូចដែលបានបង្ហាញនៅទំព័រទី10 ដល់ទី64 ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ លើរាល់ទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី31ខែធ្នូ ឆ្នាំ2023 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.រ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”) ឬប្រសិនបើមានការបង្ហាញនូវភាពត្រឹមត្រូវ និងសមស្រប ត្រូវធានាថាគ្រប់ពេលនៃការបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននិងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្មនិងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យ ដទៃទៀតក្រៅពីធ្វើបែបនេះ និង
- ត្រួតពិនិត្យនិងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបានអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តតាមលក្ខខណ្ឌតម្រូវដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយថាដែលបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ចុះហត្ថលេខាគំណាងឲ្យក្រុមប្រឹក្សាភិបាលដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក អន ប៊ុនហាក់
ប្រធានក្រុមប្រឹក្សាភិបាល

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ របាយការណ៍លទ្ធផលសកម្មភាព របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី៦៤ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.វ.ទ.ហ.អ.ក” សម្រាប់ ស.ត.ម”) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធនឹងសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី១១ ដល់ទី១៥ និង របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មាន ផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានអសង្គតិភាពជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំ នៅក្នុងការធ្វើសវនកម្ម ឬក៏ព័ត៌មានផ្សេងៗនេះ បង្ហាញនូវកំហុសឆ្គងជាសារវន្តដែរឬទេ។

ប្រសិនបើផ្អែកទៅលើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗ នេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រង មានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញ នូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬ កំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នក ប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមធម៌ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទងនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយ

ផ្អែកទៅលើកស្មតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនប្រាកដប្រជាជាសារវន្ត បាន កើត មានឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដែរឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជា សារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាង ព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើង ខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមកស្មតាងសវនកម្មដែលប្រមូល បានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនា ពេលអនាគតអាចធ្វើឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការ លាត ត្រដាងព័ត៌មាន និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថ ន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបាន គ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាត ជាសារវន្តក្នុងប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេត្តិ អ៊ឹម ជឿ ខេមបូឌា



តាំង យុកហ្វូច
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 29 ខែ មីនា ឆ្នាំ 2024

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	២១.៦០៩	៨៨.២៧៣	២៤.០៥៣	៩៩.០២៦
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុ	៣.៨០៤.៤៣៥	១៥.៥៤១.១១៧	១.០៥៩.៨៤៦	៤.៣៦៣.៣៨៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣០៩.៣៥៩	១.២៦៣.៧៣២	២.៤៩០.៤១២	១០.២៥៣.០២៦
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	៣០.៤៣៤.២៩៦	១២៤.៣២៤.០៩៩	៣១.១៦១.២៥៧	១២៨.២៩០.៨៩៥
ការវិនិយោគមូលធន	១០.០០០	៤០.៨៥០	១០.០០០	៤១.១៧០
ទ្រព្យសកម្មផ្សេងៗ	១២៣.៦៧៤	៥០៥.២០៨	៦០.៥៨៨	២៤៩.៤៤១
ទ្រព្យ និងបរិក្ខារ	៨៥.២៩៨	៣៤៨.៤៤២	១០៩.៣១០	៤៥០.០២៩
ទ្រព្យសកម្មអរូបី	១៧.៥១៧	៧១.៥៥៧	២១.៥០១	៨៨.៥២០
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	១៣២.៥២៨	៥៤១.៣៧៧	១០៨.០១០	៤៤៤.៦៧៧
ទ្រព្យសកម្មសរុប	៣៤.៩៣៨.៧១៦	១៤២.៧២៤.៦៥៥	៣៥.០៤៤.៩៧៧	១៤៤.២៨០.១៧០
បំណុល និងមូលធន				
បំណុល				
ប្រាក់កម្ចី	២៦.១៣៤.៥២០	១០៦.៧៥៩.៥១៤	២៥.០៧៨.៦០៤	១០៣.២៤៨.៦១៣
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	១៨.២៣០	៧៤.៤៧០	២៧.៩៧១	១១៥.១៥៧
បំណុលផ្សេងៗ	៤៦៥.៣៤៥	១.៩០០.៩៣៤	៥៥៦.០៦៤	២.២៨៩.៣១៦
បំណុលពន្ធអប្បបរមា	-	-	៥.០១៨	២០.៦៥៩
បំណុលសរុប	២៦.៦១៨.០៩៥	១០៨.៧៣៤.៩១៨	២៥.៦៦៧.៦៥៧	១០៥.៦៧៣.៧៤៥
មូលធន				
ដើមទុន	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	៥.០៩៥.២៩០	២០.៥៦៩.៦៨៦
បុព្វលាភកាតហ៊ុន	១.៥៣៨.១៧៤	៦.២០៩.៦០៨	១.៥៣៨.១៧៤	៦.២០៩.៦០៨
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៥២.៥០២	៦១២.៦៧៣	៣២៤.១២៦	១.៣១៨.០៤៨
ចំណូលទុនបម្រុង	១៣៣.៤២៤	៥៣៨.៤២៨	១៣៣.៤២៤	៥៣៨.៤២៨
ប្រាក់ចំណេញរក្សាទុក	១.៤០១.២៣១	៥.៦១១.១៤៨	២.២៨៦.៣០៦	៩.២៤៨.៨០៧
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ	-	៤៤៨.១៩៩៤	-	៧២១.៨៤៨
មូលធនសរុប	៨.៣២០.៦២១	៣៣.៩៨៩.៧៣៧	៩.៣៧៧.៣២០	៣៨.៦០៦.៤២៥
បំណុល និងមូលធនសរុប	៣៤.៩៣៨.៧១៦	១៤២.៧២៤.៦៥៥	៣៥.០៤៤.៩៧៧	១៤៤.២៨០.១៧០

របាយការណ៍លទ្ធផលលម្អិត

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណូលពីការប្រាក់	៥.៦៩៥.៤៣១	២៣.៤០៨.២២១	៤.៥៧១.៨៥៧	១៨.៦៨៥.១៨០
ចំណាយលើការប្រាក់	(២.៥៤០.៨២៤)	(១០.៤៤២.៧៨៧)	(១.៣៣៩.៦៨៣)	(៥.៤៧៥.២៨៤)
ចំណូលពីការប្រាក់សុទ្ធ	៣.១៥៤.៦០៧	១២.៩៦៥.៤៣៤	៣.២៣២.១៧៤	១៣.២០៩.៨៩៦
កម្រៃ និងចំណូលដើមសាសុទ្ធ	៣១៩.២០៣	១.៣១១.៩២៤	១៧៨.៨៨៧	៧៣១.១១១
ចំណូលផ្សេងៗ	១៨៨.៣៦១	៧៧៤.១៦៤	១៥២.១១៩	៦២១.៧១០
ចំណេញ/(ខាត) ពីការប្តូររូបិយប័ណ្ណបរទេស	៤៥.៦៨១	១៨៧.៧៤៩	(៤០.២៦៩)	(១៦៤.៥៧៩)
ចំណូលសុទ្ធពីប្រតិបត្តិការ	៣.៧០៧.៨៥២	១៥.២៣៩.២៧១	៣.៥២២.៩១១	១៤.៣៩៨.១៣៨
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	(១.៦០៥.៤៧៨)	(៦.៥៩៨.៥១៥)	(៣៦០.៣៥៨)	(១.៤៧២.៧៨៣)
ចំណាយលើបុគ្គលិក	(២.២២២.០១៤)	(៩.១៣២.៤៧៨)	(២.០៦៦.០០៨)	(៨.៤៤៣.៧៧៥)
រំលស់ទ្រព្យប្រើ និងទ្រព្យអរូបី	(៦៦.៨៧៥)	(២៧៤.៨៥៦)	(៦៥.៨៣៧)	(២៦៩.០៧៦)
ចំណាយប្រតិបត្តិការ	(៨៩៤.៧០២)	(៣.៦៧៧.២២៥)	(៨៨៩.៣១៨)	(៣.៦៣៤.៦៤៣)
ចំណាយពន្ធអប្បបរមា	-	-	(៤៩.៩៤៨)	(២០៤.១៣៧)
ប្រាក់(ខាត)/ចំណេញមុនពន្ធលើប្រាក់ចំណេញ	(១.០៨១.២១៧)	(៤.៤៤៣.៨០៣)	៩១.៤៤២	៣៧៣.៧២៤
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើប្រាក់ចំណេញ	២៤.៥១៨	១០០.៧៦៩	(១.៧៤១)	(៧.១១៦)
ប្រាក់(ខាត)/ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	(១.០៥៦.៦៩៩)	(៤.៣៤៣.០៣៤)	៨៩.៧០១	៣៦៦.៦០៨
លទ្ធផលលម្អិតផ្សេងៗ				
ធាតុដែលនឹងមិនត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ ឬខាត				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២៧៣.៦៥៤)	-	៤០២.០៥៥
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	(១.០៥៦.៦៩៩)	(៤.៦១៦.៦៨៨)	៨៩.៧០១	៧៦៨.៦៦៣

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណូលទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៨	៦.២០៩.៦០៨	៣២៤.១២៦	១.៣១៨.០៤៨	១៣៣.៤២៤	៥៣៨.៤២៨	២.២៨៦.៣០៦	៩.២៤៨.៨០៧	៧២១.៨៤៨	៩.៣៧៧.៣២០	៣៨.៦០៦.៤២៥
ប្រតិបត្តិការជាមួយភាគទុនិកៈ													
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(១៧១.៦២៤)	(៧០៥.៣៧៥)	-	-	១៧១.៦២៤	៧០៥.៣៧៥	-	-	-
	-	-	-	-	(១៧១.៦២៤)	(៧០៥.៣៧៥)	-	-	១៧១.៦២៤	៧០៥.៣៧៥	-	-	-
លទ្ធផលលម្អិតសរុប៖													
ប្រាក់ខាតសុទ្ធសម្រាប់ការិយាល័យរដ្ឋ	-	-	-	-	-	-	-	-	(១.០៥៦.៦៩៩)	(៤.៣៤៣.០៣៤)	-	(១.០៥៦.៦៩៩)	(៤.៣៤៣.០៣៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	(២៧៣.៦៥៤)	-	(២៧៣.៦៥៤)
	-	-	-	-	-	-	-	-	(១.០៥៦.៦៩៩)	(៤.៣៤៣.០៣៤)	(២៧៣.៦៥៤)	(១.០៥៦.៦៩៩)	(៤.៦១៦.៦៨៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៨	៦.២០៩.៦០៨	១៥២.៥០២	៦១២.៦៧៣	១៣៣.៤២៤	៥៣៨.៤២៨	១.៤០១.២៣១	៥.៦១១.១៨៨	៤៤៨.១៩៤	៨.៣២០.៦២១	៣៣.៩៨៩.៧៣៧
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៨	៦.២០៩.៦០៨	៣៣.៤៩៧	១៣០.២៩៧	១៣៣.៤២៤	៥៣៨.៤២៨	២.៤៨៧.២៣៤	១០.០៧០.០០០	៣១៩.៧៩៣	៩.២៧៧.៦១៩	៣៧.៨៣៧.៧៦២
ប្រតិបត្តិការជាមួយភាគទុនិកៈ													
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	២៩០.៦២៩	១.១៨៧.៨០១	-	-	(២៩០.៦២៩)	(១.១៨៧.៨០១)	-	-	-
	-	-	-	-	២៩០.៦២៩	១.១៨៧.៨០១	-	-	(២៩០.៦២៩)	(១.១៨៧.៨០១)	-	-	-
លទ្ធផលលម្អិតសរុប៖													
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយាល័យរដ្ឋ	-	-	-	-	-	-	-	-	៨៩.៧០១	៣៦៦.៦០៨	-	៨៩.៧០១	៣៦៦.៦០៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	៤០២.០៥៥	-	៤០២.០៥៥
	-	-	-	-	-	-	-	-	៨៩.៧០១	៣៦៦.៦០៨	៤០២.០៥៥	៨៩.៧០១	៧៦៨.៦៦៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៨	៦.២០៩.៦០៨	៣២៤.១២៦	១.៣១៨.០៤៨	១៣៣.៤២៤	៥៣៨.៤២៨	២.២៨៦.៣០៦	៩.២៤៨.៨០៧	៧២១.៨៤៨	៩.៣៧៧.៣២០	៣៨.៦០៦.៤២៥

របាយការណ៍លំហូរទឹកប្រាក់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់(ខាត)ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	(១.០៥៦.៦៩៩)	(៤.៣៤៣.០៣៤)	៨៩.៧០១	៣៦៦.៦០៨
និយ័តភាពលើ៖				
(អត្ថប្រយោជន៍)ចំណាយពន្ធលើប្រាក់ចំណេញ	(២៤.៥១៨)	(១០០.៧៦៩)	១.៧៤១	៧.១១៦
ចំណាយពន្ធអប្បបរមា	-	-	៤៩.៩៤៨	២០៤.១៣៧
ចំណូលពីការប្រាក់សុទ្ធ	(៣.១៥៤.៦០៧)	(១២.៩៦៥.៤៣៤)	(៣.២៣២.១៧៤)	(១៣.២០៩.៨៩៦)
ការខាតបង់សុទ្ធលើឱនភាព				
នៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	១.៦០៥.៤៧៨	៦.៥៩៨.៥១៥	៣៦០.៣៥៨	១.៤៧២.៧៨៣
រំលស់	៦៦.៨៧៥	២៧៤.៨៥៦	៦៥.៨៣៧	២២៩.០៧៦
	(២.៥៤៣.៤៧១)	(១០.៥៣២.០៦៣)	(២.៦០០.០៨៩)	(១០.៨០០.០៣៦)
បម្រែបម្រួលនូវ៖				
ឥណទានផ្តល់ដល់អតិថិជនដុល	(៧៩៣.៤៦០)	(៣.២៦១.១២១)	(១០.០៦៩.១៩២)	(៤១.១៥២.៧៨៨)
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	២.៩៩៧	១២.៣១៨	-	-
ទ្រព្យសកម្មផ្សេងៗ	(៦៣.០៨៦)	(២៥៩.២៨៣)	៤៦.៣៤១	១៨៩.៣៩៦
បំណុលផ្សេងៗ	(៩០.៧១៩)	(៣៧២.៨៥៥)	១៥៥.៧៨៧	៦៣៦.៧០១
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(៣.៥០៧.៧៣៩)	(១៤.៤១៦.៨០៧)	(១២.៥៣១.៦៥៣)	(៥១.២១៦.៨៦៧)
ការប្រាក់ទទួលបាន	៥.៦០៧.៣៧៧	២៣.០៤៦.៣១៨	៤.៦២៩.៩៦៩	១៨.៩០៦.៣៣៦
ការប្រាក់បានបង់	(២.៣០៣.២៦៦)	(៩.៤៦៦.៤២៣)	(១.៥៣៦.០៤៧)	(៦.២៧៧.៨២៤)
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិតបានបង់	(៩.៧៤១)	(៤០.០៣៦)	(១២.២០៩)	(៤៩.៨៩៨)
ពន្ធអប្បបរមា/ពន្ធលើប្រាក់ចំណេញបានបង់	(៥.០១៨)	(២០.៦២៤)	(៨១.៦២០)	(៣៣៣.៥៨១)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(២១៨.៣៨៧)	(៨៩៧.៥៧២)	(៩.៥៣៥.៥៦០)	(៣៨.៩៧១.៨៣៤)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញ៖				
ទ្រព្យ និងបរិក្ខារ	(២១.៣៦២)	(៨៧.៧៩៨)	(៥០.០០៣)	(២០៤.៣៦២)
ទ្រព្យសកម្មអរូបី	(១៧.៥១៧)	(៧១.៩៩៥)	(២០.៣៥០)	(៨៣.១៧០)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(៣៨.៨៧៩)	(១៥៩.៧៩៣)	(៧០.៣៥៣)	(២៨៧.៥៣២)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	១២.២៥០.០០០	៥០.៣៤៧.៥០០	១៥.២៥០.០០០	៦២.៣២៦.៧៥០
ការទូទាត់សងប្រាក់កម្ចី	(១១.៤៣១.៦៤២)	(៤៦.៩៨៤.០៤៩)	(៦.៧៦៨.៨១០)	(២៧.៦៦៤.១២៦)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន	៨១៨.៣៥៨	៣.៣៦៣.៤៥១	៨.៤៨១.១៩០	៣៤.៦៦២.៦២៤
ការកើនឡើង/(ថយចុះ) សុទ្ធនៃ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥៦១.០៩២	២.៣០៦.០៨៦	(១.១២៤.៧២៣)	(៤.៥៩៦.៧៤២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាថ្ងៃទី១ ខែមករា	៣.៣១៩.៥៤៦	១៣.៦៦៦.៥៧០	៤.៤៤៤.២៦៩	១៨.១០៥.៩៥២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១២០.២៤៩)	-	១៥៧.៣៦០
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាថ្ងៃទី៣១ ខែធ្នូ	៣.៨៨០.៦៣៨	១៥.៨៥២.៤០៧	៣.៣១៩.៥៤៦	១៣.៦៦៦.៥៧០

តំបន់ប្រតិបត្តិការ

ការិយាល័យកណ្តាល

អាគារលេខ ២១AB ផ្លូវលេខ ២៧១ សង្កាត់ ផ្សារដើមថ្កូវ
ខណ្ឌ ចំការមន រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៩៨ ២១៤ ២៤០
អ៊ីមែល: info@maxima.com.kh

សាខាចោមចៅ (CHC)

ផ្ទះលេខ ១៨អា ផ្លូវជាតិលេខ ៤ ភូមិអង្គ សង្កាត់ ចោមចៅ
ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៤៧៧ ៣០៥
អ៊ីមែល: chc@maxima.com.kh

សាខាព្រែកអញ្ចាញ (PAC)

ផ្លូវជាតិលេខ ៦ ភូមិក្រោម ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩៩៨ ៩៤៤
អ៊ីមែល: pac@maxima.com.kh

សាខាអរិយក្សត្រ (ARK)

ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ
ស្រុក ល្វាឯម ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៣៣៣ ៥៧១
អ៊ីមែល: ark@maxima.com.kh

សាខាពារាំង (PER)

ផ្លូវជាតិលេខ ៨ ភូមិស្វាយពល ឃុំការ
ស្រុកពារាំង ខេត្តព្រៃវែង
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ២៥៩ ៨០១
អ៊ីមែល: per@maxima.com.kh

សាខាបន្ទាយមាស (BTM)

ភូមិព្រៃក្រឡាខាងលិច ឃុំទួកមាសខាងលិច
ស្រុកបន្ទាយមាស ខេត្តកំពត
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៨៩៩ ៤៦៦
អ៊ីមែល: btm@maxima.com.kh

សាខាកំពង់ធំ (KTM)

ភូមិ ពោធិ៍កក, ឃុំដំរីងន់ត្រា, ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩៩៨ ៩៤៨
អ៊ីមែល: ktm@maxima.com.kh

សាខាព្រែកថ្នោល (PRP)

ផ្លូវជាតិលេខ ៥ ភូមិកណ្តាល សង្កាត់ ព្រែកថ្នោល
ខណ្ឌ ព្រែកថ្នោល រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៤៧៧ ៣០៦
អ៊ីមែល: prp@maxima.com.kh

សាខាតាខ្មៅ (TKD)

ផ្ទះលេខ ៥៧៧ ផ្លូវលេខ ១១៥ ភូមិតាក្តុល សង្កាត់តាក្តុល
ក្រុងតាខ្មៅ ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៨៨៤ ៥៧១
អ៊ីមែល: tkd@maxima.com.kh

សាខាសំរោងទង (TTT)

ផ្ទះលេខ ៥៧ ផ្លូវជាតិលេខ ៤ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩២៦ ៣៧៤
អ៊ីមែល: ttt@maxima.com.kh

សាខាអូររាំងឌី (ORO)

ផ្លូវជាតិលេខ ១១ ភូមិលេខ៤កើត ឃុំអំពិលតាពក
ស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ២៥៩ ៧៩៥
អ៊ីមែល: oro@maxima.com.kh

សាខាកំពង់ត្រឡាច (KPC)

ផ្លូវជាតិលេខ៥ ភូមិប្រកមៀត ឃុំអូរឫស្សី
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៦៩ ៩៤៨ ៤៩៨
អ៊ីមែល: kpc@maxima.com.kh

សាខាពោធិ៍សាត់ (PUR)

១១១-៨៤, ភូមិពោធិ៍សាត់,
ឃុំលលកស, ក្រុងពោធិ៍សាត់,
ខេត្តពោធិ៍សាត់
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៣៣៣ ៤៧៦
អ៊ីមែល: pur@maxima.com.kh

សាខាកៀនស្វាយ (KSV)

ផ្ទះលេខ ៨២, Group 2, ផ្លូវជាតិលេខ ១ ភូមិកោះបៀ ឃុំគគីរ
ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៨១៥ ៦៥៧
អ៊ីមែល: ksv@maxima.com.kh

សាខាកោះឧកញ៉ាតី (KOT)

ភូមិ ខ្ពប ឃុំ កោះឧកញ៉ាតី
ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩៩៨ ៩៤៩
អ៊ីមែល: kot@maxima.com.kh

សាខាអង្គតាសោម (ATS)

ភូមិ ព្រៃរំដង ឃុំ អង្គតាសោម
ស្រុក ត្រាំកក់ ខេត្តតាកែវ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៣៣៣ ៤៧៩
អ៊ីមែល: ats@maxima.com.kh

សាខាកងមាស (KOM)

ភូមិពាមជីកង ឃុំពាមជីកង
ស្រុកកងមាស ខេត្តកំពង់ចាម
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ២៥៩ ៧៩៤
អ៊ីមែល: kom@maxima.com.kh

សាខាបាត់ដំបង (BTB)

ភូមិអូរតាកម្មមួយ,
ឃុំទួលតាងក, ក្រុងបាត់ដំបង, ខេត្តបាត់ដំបង
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩៩៨ ៩៣៤
អ៊ីមែល: btb@maxima.com.kh

សាខាសៀមរាប (SRP)

ផ្លូវជាតិលេខ ៣០, ភូមិទួលក្បាលក្បូង,
សង្កាត់គោកចក, ក្រុងសៀមរាប,
ខេត្តសៀមរាប
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ២៥៩ ៧៩៨
អ៊ីមែល: srp@maxima.com.kh



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

អគារលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទទំនាក់ទំនង: (៨៥៥)៩៨ ២១៤ ២៤០

អ៊ីម៉ែល: info@maxima.com.kh

គេហទំព័រ: <https://www.maxima.com.kh>